



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ



ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

សេចក្តីប្រកាសព័ត៌មាន

កម្មវិធី “**បញ្ជ្រាបការយល់ដឹងអំពីប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ហៅកាត់ FMIS សម្រាប់មន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុរាជធានី-ខេត្ត**”

នាព្រឹកថ្ងៃពុធ ១៤ កើត ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៨ នៅសណ្ឋាគារភ្នំពេញ, ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានរៀបចំកម្មវិធី “**បញ្ជ្រាបការយល់ដឹងអំពីប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ហៅកាត់ FMIS សម្រាប់មន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុរាជធានី-ខេត្ត**” ក្រោមអធិបតីភាព **ឯកឧត្តមបណ្ឌិត ហិរណ សាហ៊ុន** រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង **FMIS** ដោយមានការចូលរួមពីមន្ត្រីនៃមន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រាជធានី-ខេត្តទាំង ២៥ និង មន្ត្រីរតនាគារខេត្តសរុបជាង ២០០ នាក់ ។

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានមានប្រសាសន៍ថា ការបង្កើតកម្មវិធី “**បញ្ជ្រាបការយល់ដឹងអំពីប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ហៅកាត់ FMIS សម្រាប់មន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុរាជធានី-ខេត្ត**” នេះ មានគោលបំណងសំខាន់ៗចំនួន៣ គឺ៖

១. ផ្តល់លទ្ធភាពឱ្យមន្ត្រីសេដ្ឋកិច្ច និង ហិរញ្ញវត្ថុរាជធានី-ខេត្តទាំងអស់ បានស្វែងយល់អំពីបទពិសោធន៍ ដ៏ល្អៗលើការប្រើប្រាស់មុខងារនីមួយៗ របស់រតនាគារខេត្តឆ្លើមចំនួនពីរ ដែលជាការដ្ឋានកំពុងប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន **FMIS** និងទទួលបាននូវសមិទ្ធកម្មការងារខ្ពស់ដោយបានខិតខំពុះពារនិងជំនះគ្រប់ឧបសគ្គក្នុងការផ្លាស់ប្តូររបបប្រតិបត្តិការអនុវត្តការងារដោយដៃ ឬក្រដាស មកប្រើប្រាស់ប្រព័ន្ធទំនើបកម្មដែលប្រើប្រាស់ដោយកុំព្យូទ័រ និងបច្ចេកវិទ្យាព័ត៌មាន បានយ៉ាងជោគជ័យ ព្រមទាំងទទួលបានផ្តល់ជំនួយជាទីមោទនៈ សម្រាប់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។

២. បញ្ជ្រាបការយល់ដឹងស៊ីជម្រៅអំពីទិដ្ឋភាពរួមរបស់ប្រព័ន្ធ **FMIS**, នីតិវិធីអនុវត្តការតាមប្រព័ន្ធ **FMIS** នៃមុខងារនីមួយៗ និងនីតិវិធីអនុវត្តស្តង់ដារ (SOP) ដែលតំណាងមន្ត្រីសេដ្ឋកិច្ច និង ហិរញ្ញវត្ថុទាំងអស់ ត្រូវប្រាប់ និងស្វែងយល់ឱ្យបានច្បាស់ ដើម្បីត្រៀមលក្ខណៈក្នុងការសហការជាមួយក្រុមការងារ នាពេលខ្លីខាងមុខនេះ។

៣. បំផុសឱ្យមានការគិតគូរ និងពិភាក្សាស៊ីជម្រៅលើការរៀបចំកំណត់អត្តសញ្ញាណ, តួនាទី និងភារកិច្ច រួមទាំងការគូសព្រាងប្លង់ទីតាំងរបស់មន្ត្រីដែលត្រូវប្រើប្រាស់ប្រព័ន្ធ **FMIS** នៅតាមមន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុនីមួយៗ ក៏ដូចជាការគិតគូរនិងវិភាគឱ្យកាន់តែច្បាស់លាស់ក្នុងការត្រៀមចុះបំពេញកាងារតាមផ្នែកនិងសកម្មភាពនីមួយៗឱ្យបានសមស្រប និងគ្រប់ជ្រុងជ្រោយ ។

ឯកឧត្តមរដ្ឋលេខាធិការ បានបន្តថា ប្រព័ន្ធ **FMIS** នឹងនាំមកនូវការផ្លាស់ប្តូររបៀបរបបធ្វើការងារ ដោយចំណេញទាំងពេលវេលា ធនធាន និងផ្តល់តម្លៃបន្ថែមដល់ការងារផ្នែកវិភាគ និងការគ្រប់គ្រងលើសមិទ្ធផល ហើយប្រព័ន្ធនេះ នឹងជួយបង្វែរការងារបច្ចុប្បន្នដែលផ្តោតលើប្រតិបត្តិការហិរញ្ញវត្ថុ ទៅជាការងារដែលឈរលើអភិក្រមនៃការរៀបចំផែនការ និង វិភាជន៍ធនធាន, ការវាស់វែង និង តាមដានសមិទ្ធកម្មតាមថវិកាកម្មវិធី ដែលនឹងបង្កលក្ខណៈដល់ការពង្រឹងការបែងចែកធនធានបម្រើដល់គ្រប់វិស័យប្រកបដោយប្រសិទ្ធភាព និងចម្រើនដៅ ព្រម

ទាំងនាំមកនូវផលិតភាពខ្ពស់សម្រាប់កម្ពុជា ជាពិសេស នឹងជួយលើកកម្ពស់លទ្ធភាពនៃខុត្តមភាពនៃការប្រកួតប្រជែងរបស់កម្ពុជា នៅក្នុងតំបន់ និង នៅលើឆាកអន្តរជាតិ ក្នុងវិស័យហិរញ្ញវត្ថុសាធារណៈ។

បន្ថែមពីនេះ **ឯកឧត្តមរដ្ឋលេខាធិការ** ក៏បានគូសបញ្ជាក់ថា នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានសម្រេចអនុម័តលើ **“សេចក្តីព្រាងយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ ២០១៨ -២០២៥”** ដែលមានគោលដៅយ៉ាងជាក់ច្បាស់ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការរៀបចំថវិកាពហុឆ្នាំ ឈានទៅធ្វើសាមញ្ញកម្មក្របខ័ណ្ឌ និងនីតិកម្មនៃការត្រួតពិនិត្យការបើកផ្តល់តាមរយៈប្រព័ន្ធ FMIS ដោយត្រូវធ្វើការទូទាត់សាច់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក។ ទន្ទឹមនេះ ដើម្បីដោះស្រាយបញ្ហាប្រឈមនៃការចុះហត្ថលេខា តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានកាលពីថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១៧ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចេញអនុក្រឹត្យស្តីពី **“ហត្ថលេខាឌីជីថល”** ដើម្បីគ្រប់គ្រង និង ជំរុញការប្រើប្រាស់ហត្ថលេខាឌីជីថលនៅកម្ពុជា ប្រកបដោយសុវត្ថិភាពនិងប្រសិទ្ធភាពខ្ពស់ ដែលនេះសបញ្ជាក់កាន់តែច្បាស់ថា ប្រព័ន្ធ FMIS នៅតែជានឹងខ្ពង់ខ្ពស់រឹងមាំសម្រាប់គាំទ្រដល់ការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា ថែមទាំងជាឧបករណ៍តែមួយគត់ពុំអាចខ្វះបាន ដើម្បីធានាដល់ការរៀបចំ និងអនុវត្តថវិកាជាតិប្រកបដោយតម្លាភាព, ប្រសិទ្ធភាព និង គណនេយ្យភាព ទាំងផ្នែកចំណូល និងចំណាយថវិកា ។ វឌ្ឍនភាពជាវិជ្ជមាននេះ គឺជាកាតាលីករដ៏សំខាន់ សម្រាប់ជួយជំរុញល្បឿននៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឱ្យឈានទៅសម្រេចបានតាមចក្ខុវិស័យប្រាក់ដនីយម នៅឆ្នាំ២០២៥ គឺ **“ប្រែក្លាយប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា ឆ្ពោះទៅកាន់ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ឆ្ពោះទៅលើលទ្ធផល និងវិជ្ជការស្របតាមស្តង់ដារអន្តរជាតិ និង ឧត្តមានុវត្តន៍អន្តរជាតិ”** ។ លើសពីនេះ ការអនុវត្តប្រព័ន្ធ FMIS បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការរកសាងភាពជឿទុកចិត្តបាននៃថវិកា, ការបង្កើនគណនេយ្យភាពហិរញ្ញវត្ថុ ថែមទាំងបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការបង្កើនការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ ដែលបានធ្វើឱ្យស្ថានភាពនៃការអនុវត្តថវិកាត្រូវបានផ្លាស់ប្តូរពី **“ការបង្ករបំណុលសាច់ប្រាក់ពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារកង្វះសាច់ប្រាក់ដ៏រ៉ាំរ៉ៃ មកជាការជម្រះបំណុលសាច់ប្រាក់ទាំងស្រុង និងការសន្សំសាច់ប្រាក់ឱ្យមានអតិរេកពីមួយឆ្នាំទៅមួយឆ្នាំ”** ធ្វើឱ្យការបើកផ្តល់បានទាន់ពេលវេលាទៅតាមកម្មវិធីចំណាយ និងប្រកបដោយប្រសិទ្ធភាព។

ថ្លែងក្នុងឱកាសនេះ **ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប** បានបញ្ជាក់បន្ថែមថា ចាប់ពីពេលនេះតទៅ ការងារចាំបាច់សម្រាប់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត គឺត្រូវបង្កើនការប្តេជ្ញាចិត្តខ្ពស់ ក្នុងការអនុវត្តគម្រោង, ពង្រឹងសមត្ថភាពមន្ត្រី និង ត្រៀមខ្លួនទទួលក្រុមការងារគ្រប់គ្រងគម្រោង FMIS យ៉ាងជិតស្និទ្ធបំផុត ដើម្បីសិក្សា និង រៀបចំកែលម្អនីតិវិធីអនុវត្តការងារបច្ចុប្បន្នឱ្យបានសមស្រប និងកាត់បន្ថយនីតិវិធីដែលមិនផ្តល់តម្លៃបន្ថែម ព្រមទាំងចូលរួមគ្រប់ព្រឹត្តិការណ៍ និងវគ្គបណ្តុះបណ្តាលនានា ដែលនឹងរៀបចំឡើងដោយក្រុមការងារ និង សហការណ៍ល្អជាមួយរតនាគាររាជធានី-ខេត្តក្នុងការផ្លាស់ប្តូរបទពិសោធន៍ល្អៗនៃការអនុវត្តគម្រោង FMIS នេះ ។

មុននឹងបញ្ចប់ **ឯកឧត្តមរដ្ឋលេខាធិការ** បានបន្ថែមថា បន្ទាប់ពីទទួលបានជោគជ័យពីការអនុវត្ត FMIS, ក្រសួង-ស្ថាប័ន អង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើន រួមមាន៖ ពង្រឹងគណនេយ្យភាពស្ថាប័ន និង ភាពជាម្ចាស់ក្នុងការគ្រប់គ្រង និងអនុវត្តថវិកា, កាត់បន្ថយការប្រើប្រាស់ធនធានក្នុងការរត់ការឯកសារទៅតាមនីតិវិធីនីមួយៗ, តាមដានការអនុវត្តថវិកាបានកាន់តែមានប្រសិទ្ធភាពជាងមុន, ទទួលបានមូលដ្ឋានគ្រឹះក្នុងការពិនិត្យមើលឡើងវិញនូវនីតិវិធីអនុវត្តការងារ ដែលនាំឱ្យមានការរាំងស្ទះ ឬពន្យារពេលដល់ការអនុវត្តថវិកា, មានភាពងាយស្រួលក្នុងការគ្រប់គ្រង និង អនុវត្តថវិកាកម្មវិធី ដោយប្រើប្រាស់ចំណាត់ថ្នាក់

ថវិកា ដែលមានស្រាប់នៅក្នុងប្រព័ន្ធ, មានភាពងាយស្រួលក្នុងការតាមដានឥណទានថវិកាបានដោយខ្លួនឯង និង
ទាន់ពេលវេលា ប្រើប្រាស់ប្រព័ន្ធផ្ទេប្រតិបត្តិការហិរញ្ញវត្ថុទៅតាមនីតិវិធីអនុវត្តការងារនានា ។